

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ
សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែ បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ ដែលភ្ជាប់មកជាមួយ គឺជាការប្រែសម្រួលជាភាសាខ្មែរ ពីរបាយការណ៍ជាភាសាអង់គ្លេស។ ក្នុងករណីមានភាពមិនស្របគ្នារវាងភាសាទាំងពីរ ឯកសារអង់គ្លេស ត្រូវបានយកជាគោល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

មាតិកា	ទំព័រ
សេចក្តីផ្តើមការណ៍របស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ	២
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ	៣ - ៤
របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបង្រួញ	៥ - ៦
របាយការណ៍បម្រែបម្រួលមូលធនបង្រួញ	៧
របាយការណ៍លំហូរសាច់ប្រាក់បង្រួញ	៨ - ៩
កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ	១០ - ២៦

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ


(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញដែលបានភ្ជាប់មកជាមួយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (“រ.ទ.ស.ភ”) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងចំណូល ពេញលេញផ្សេងៗបង្រួញ របាយការណ៍បម្រែបម្រួលមូលធនបង្រួញ និងរបាយការណ៍លំហូរសាច់ប្រាក់បង្រួញសម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែ ដែលបានបញ្ចប់ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ (ត្រូវបានគេស្គាល់ ផងដែរថាជា “ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ”) បានរៀបចំឡើងត្រឹមត្រូវគ្រប់ទិដ្ឋភាពជាសារវន្ត ទាំងអស់ទៅតាម ស្តង់ដាគណនេយ្យអន្តរជាតិកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

ចុះហត្ថលេខាតាងនាមក្រុមប្រឹក្សាភិបាល


ឡុង ណារ៉ូ
អគ្គនាយក


ជេង ម៉ូនីជេន
អគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច


ឯក សុខាន់
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃចុះហត្ថលេខា... ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
រាជធានីភ្នំពេញថ្ងៃទី... ខែមេសា ឆ្នាំ២០២៥

របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ
ជូនចំពោះភាគហ៊ុនិករបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខ Co. ០៨៣៩ Et/២០១២)

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យនូវរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញដែលបានភ្ជាប់មកជាមួយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (“រ.ទ.ស.ភ”) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបង្រួញ របាយការណ៍បម្រែបម្រួលមូលធនបង្រួញ និងរបាយការណ៍លំហូរសាច់ប្រាក់បង្រួញ សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែ ដែលបានបញ្ចប់ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ (ត្រូវបានគេស្គាល់ ផងដែរថាជា “ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ”)។ ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ ជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនេះ។ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើការសន្និដ្ឋានទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញដោយផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ ដោយអនុលោមតាម ស្តង់ដារអន្តរជាតិកម្ពុជាលើកិច្ចព្រមព្រៀងការត្រួតពិនិត្យលេខ ២៤១០ ស្តីពី ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេល ដែលធ្វើឡើងដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល រួមមានការចោទសួរបុគ្គលិកដែលទទួលខុសត្រូវ លើកិច្ចការហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងការអនុវត្តនូវការវិភាគ និងនីតិវិធីក្នុងការត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យមានវិសាលភាពតិចជាងការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ហើយជាលទ្ធផលមិនអាចឱ្យយើងខ្ញុំផ្តល់អំណះអំណាងថា យើងខ្ញុំបានដឹងនូវរាល់បញ្ហាសំខាន់ៗ ដែលអាចនឹងកំណត់បានក្នុងពេលធ្វើសវនកម្ម។ ដូច្នេះយើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មនោះទេ។

សេចក្តីសន្និដ្ឋាន

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ មិនមានបញ្ហាណាមួយដែលធ្វើឱ្យយើងខ្ញុំជឿជាក់ថាព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ ដែលបានភ្ជាប់មកជាមួយនេះ មិនបានរៀបចំឡើងត្រឹមត្រូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនោះទេ។


ប៊ី ឌី អូ (ខេមបូឌា) លីមីតធីត
BDO (CAMBODIA) LIMITED

ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង សស័ក ព.ស ២៥៦៨
រាជធានីភ្នំពេញថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)	បានធ្វើសវនកម្ម ១ មករា ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
ទ្រព្យសកម្ម				
ទ្រព្យសកម្មរយៈពេលវែង				
ទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ	៤	២.៩៣៩.៦៦៤.៤២៦	២.៤៩៤.៥០១.៧១៤	២.២០៣.០៤១.៩១៤
ទ្រព្យសកម្មអរូបី		៩.០៨០.៥០៧	១០.៤៦៣.០៧៤	១២.០៨៩.៥៨៧
		<u>២.៩៤៨.៧៤៤.៩៣៣</u>	<u>២.៥០៨.៩៦៤.៧៨៨</u>	<u>២.២១៥.១៣១.៥០១</u>
ទ្រព្យសកម្មរយៈពេលខ្លី				
សន្និធិ		១៤៤.២៣៥.៧៧០	៣១៨.៧៤៦.៥៩២	១៥២.៧៣៧.០៧៨
គណនីអតិថិជនពាណិជ្ជកម្ម និង គណនីត្រូវទទួលផ្សេងៗ		៣១.០១០.៧៦២	១៧.៦៦៤.០៩៦	២៨.២៦៤.៩៤០
កិច្ចសន្យាទ្រព្យសកម្ម	១០	៣៧.៥៨៦.១៩០	៣៨.៦២៨.៤៧៧	៣២.០៤១.២៥១
ឥណទានផ្តល់ឱ្យបុគ្គលិក		៣.៨៩៤.៥៨៩	៧.៩៥៦.៦៥១	៧.៩៥៦.៦៥១
ការវិនិយោគរយៈពេលខ្លី	៥	៩៤.៩៦១.៣៦០	១២៧.៣១៦.០០៣	១២៦.១១៨.៤១៦
ទ្រព្យសកម្មពន្ធដារ		៣.៧៩៧.៨៤៦	-	-
សមតុល្យសាច់ប្រាក់ និងធនាគារ		<u>១៤.៩៣៣.៨៣១</u>	<u>២៣.០៨៨.៥៧០</u>	<u>៦១.១៥៨.៩១៥</u>
		<u>៣៣០.៤២០.៣៤៨</u>	<u>៥៣៣.៤០០.៣៨៩</u>	<u>៤០៨.២៧៧.២៥១</u>
ទ្រព្យសកម្មសរុប		<u>៣.២៧៩.១៦៥.២៨១</u>	<u>៣.០៣៨.៣៦៥.១៧៧</u>	<u>២.៦២៣.៤០៨.៧៥២</u>
មូលធន និងបំណុល				
មូលធនរបស់ភាគហ៊ុនិក				
ដើមទុន		៦២០.៧៥៩.១០៧	៦២០.៧៥៩.១០៧	៦២០.៧៥៩.១០៧
ទុនបម្រុង	៦	៧១៣.២៣៦.១៥៧	៥៩១.១៩២.៦៦៦	៥៤៣.២៦៨.០៧៥
ចំណេញរក្សាទុក		<u>៣១.០៧៧.៣៤៩</u>	<u>៧២.៦៤៤.០១៨</u>	<u>៥២.២២៩.៧៤៩</u>
មូលធនរបស់ភាគហ៊ុនិកសរុប		<u>១.៣៦៥.០៧២.៦១៣</u>	<u>១.២៨៤.៥៩៥.៧៩១</u>	<u>១.២១៦.២៥៦.៩៣១</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)	បានធ្វើសវនកម្ម ១ មករា ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
ចំណូល				
ចំណូលរយៈពេលវែង				
ប្រាក់កម្ចី	៧	១.៣៩៧.៥៩៥.០២៧	១.២៩៦.៤៦៤.៩៥៦	៩៨៦.៤៩៥.៧១៧
ជំនួយពន្យារពីរដ្ឋាភិបាល និង ជំនួយផ្សេងៗ	៨	៧២.៦២៥.៩៦១	៧៤.១៦២.៧៤៦	៦៩.២៣៨.៤៧៧
ចំណូលពន្ធពន្យារ		១០៥.១៤៦.៨៦១	៩១.៩៩៤.៣២១	៧៧.០១៦.៧១៦
គណនីត្រូវបង់ផ្សេងៗ	៩	៨៨.៩៥០.៥៦៦	៨២.៩០៣.៧៣២	៧៦.៨០១.៧០៥
		<u>១.៦៦៤.៣១៨.៤១៥</u>	<u>១.៥៤៥.៥២៥.៧៥៥</u>	<u>១.២០៩.៥៥២.៦១៥</u>
ចំណូលរយៈពេលខ្លី				
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និង គណនីត្រូវបង់ផ្សេងៗ	៩	២១៣.២២៤.២២៥	១៦៩.៧៤៣.៦៤០	១៤៩.៨៩០.១៤៥
ប្រាក់កម្ចី	៧	៣៣.០២៤.៣៥៥	២៤.១៣៧.១២៩	២៣.៤៩៩.១៥៨
កិច្ចសន្យាចំណូល	១០	៣.៥២៥.៦៧៣	៤.២៥៤.១៣៨	៤.៤៥៦.៧៥៦
ចំណូលពន្ធចរន្ត		-	១០.១០៨.៧២៤	១៩.៧៥៣.១៤៧
		<u>២៤៩.៧៧៤.២៥៣</u>	<u>២០៨.២៤៣.៦៣១</u>	<u>១៩៧.៥៩៩.២០៦</u>
ចំណូលសរុប		<u>១.៩១៤.០៩២.៦៦៨</u>	<u>១.៧៥៣.៧៦៩.៣៨៦</u>	<u>១.៤០៧.១៥១.៨២១</u>
មូលធនរបស់ភាគហ៊ុនិក និង ចំណូលសរុប				
		<u>៣.២៧៩.១៦៥.២៨១</u>	<u>៣.០៣៨.៣៦៥.១៧៧</u>	<u>២.៦២៣.៤០៨.៧៥២</u>

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ ត្រូវបានរៀបចំឡើងដោយយោងតាមរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើសវនកម្មតាម ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញដើម្បីបង្កើន
សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ពីរខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ	
		៣១ ធ្នូ ២០២៤ ^(១)	៣១ ធ្នូ ២០២៣ ^(២)	៣១ ធ្នូ ២០២៤ ^(១)	៣១ ធ្នូ ២០២៣ ^(២)
		ពាន់រៀល	ពាន់រៀល (កំណត់ឡើងវិញ)	ពាន់រៀល	ពាន់រៀល (កំណត់ឡើងវិញ)
ចំណូល៖					
ចំណូលពីការលក់	១២	៥២.៨១៥.៣៨៨	៣៥.៣៩៩.៥៣០	៣១៧.៧៧៨.៩៩៦	២៩៧.៤១៦.១៤១
កម្រៃពីការសាងសង់		៤.៣២៨.៩៩៨	៨៩៦.១០០	១១.៣៩២.១១២	១៤.៨៩៤.៥៣៩
ចំណូលផ្សេងៗ		៣.៩១៧.៧៨០	១០.០៩២.៥៧៧	១៨.៥២៦.៦៧០	២១.១៣៨.១៥០
		<u>៦១.០៦២.១៦៦</u>	<u>៤៦.៣៨៨.២០៧</u>	<u>៣៤៧.៦៩៧.៧៧៨</u>	<u>៣៣៣.៤០៨.៨៣០</u>
ចំណាយ៖					
ចំណាយរំលស់ទ្រព្យសកម្មរូបី និងទ្រព្យសកម្មអរូបី		(១៥.០៨៤.០៦៦)	(១៥.៥២៨.៣៧២)	(៥៩.៥១៥.៩១៤)	(៦១.៩៧៨.១៣៤)
ចំណាយថ្លៃឆ្នើង		(១០.២០៤.៧០៦)	(១០.៤៥១.៧០៩)	(៤៨.៦៥៣.០៦៣)	(៤២.២៩១.៤៤៦)
ចំណាយប្រាក់បៀវត្ស ប្រាក់ ឈ្នួល និងចំណាយពាក់ព័ន្ធ ផ្សេងៗ		(២១.៦៥០.១៧៥)	(២១.៦០៩.៨៦៦)	(៨៥.៥៥២.៥១០)	(៨០.២៩២.៤៣៨)
ចំណាយវត្ថុធាតុដើមសម្រាប់ ផលិតទឹកស្អាត		(៤.៧០២.៧០៩)	(៤.០១៦.៤៨៨)	(១៨.៩៧៦.៥៩០)	(១៥.៨៧៥.៣១៣)
ចំណាយវត្ថុធាតុដើមសម្រាប់ត ភ្ជាប់បណ្តាញទៅតាម គេហដ្ឋាន		(១.៧៥៤.៩៤២)	(១.២២៥.៣០៤)	(៦.២៩៣.២៧៧)	(៤.៨១៦.៥១៤)
ចំណាយជួសជុល និងថែទាំ		(៤.០១០.៥០៩)	(៣.៦២៤.៩៦០)	(១៤.៦៦៦.៧៣២)	(១១.៦៥១.០៥៨)
ចំណាយសេវាសាងសង់		(៣.៤៣៨.១៨៩)	(២.៣៥៥.៩០៦)	(៨.៩៦១.៥៩៦)	(៩.៧៣១.៥១៨)
ការប្រែប្រួលនៃការថយចុះ តម្លៃលើឥណទានផ្តល់ឱ្យ បុគ្គលិក		-	-	២៦០.៨៧៤	-
ចំណាយប្រតិបត្តិការផ្សេងៗ		(៣.២២២.៨១៩)	(៦.៨៦៥.៧៤៤)	(១៤.១៣៦.៣៩៩)	(១៥.១៥៨.៩៩១)
ខាតពីការបកប្រែរូបិយប័ណ្ណ បរទេស - សុទ្ធ		(២.០៨៣.៤៦១)	(៣.៤៧២.៤០៥)	(២.១៩៦.១២១)	(៥.៨៥៦.៩១៩)
		<u>(៦៦.១៥១.៥៧៦)</u>	<u>(៦៩.១៥០.៧៥៤)</u>	<u>(២៥៨.៦៩១.៣២៨)</u>	<u>(២៤៧.៦៥២.៣៣១)</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបន្ថែម
សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម		មិនបានធ្វើសវនកម្ម	
		សម្រាប់រយៈពេលបញ្ចប់ពីរខែ		សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ	
		៣១ ធ្នូ ២០២៤ ^(១) ពាន់រៀល	៣១ ធ្នូ ២០២៣ ^(២) ពាន់រៀល (កំណត់ឡើងវិញ)	៣១ ធ្នូ ២០២៤ ^(១) ពាន់រៀល	៣១ ធ្នូ ២០២៣ ^(២) ពាន់រៀល (កំណត់ឡើងវិញ)
(ខាត)/ចំណេញប្រតិបត្តិការ		(៥.០៨៩.៤១០)	(២២.៧៦២.៥៤៧)	៨៩.០០៦.៤៥០	៨៥.៧៥៦.៤៩៩
ចំណូលហិរញ្ញវត្ថុ	១៣	១៨.៨០៥.៩៣៦	១២.៥១៥.០៦៥	៥៧.១៦៩.៣៨៧	៣៩.០៣៨.៥៩១
ចំណាយហិរញ្ញវត្ថុ	១៣	(៤.៥៣២.៤៨៨)	(៤.១៧៩.០០៦)	(៣៩.០០១.៤៧៦)	(២៥.៨៦០.៥៩៧)
ចំណេញ/(ខាត)មុនបង់ពន្ធលើប្រាក់ចំណេញ		៩.២៤៤.០៣៨	(១៤.៤២៦.៤៨៨)	១០៧.១៧៤.៣៦១	៩៨.៩៣៤.៤៩៣
ចំណាយពន្ធ	១៤	(២១០.៣៥៤)	(៤.៣៤៤.៩៩២)	(២២.១៣១.៤៤៨)	(២៦.២៩០.៤៧៥)
ចំណេញ/(ខាត)ក្នុងការិយបរិច្ឆេទ		៨.៩៧៣.៦៨៤	(១៨.៧៧១.៤៨០)	៨៥.០៤២.៩១៣	៧២.៦៤៤.០១៨
ចំណូល/(ខាត)ពេញលេញផ្សេងៗសរុបបន្ទាប់ពីគិតពន្ធថវិ		-	-	-	-
ចំណូល/(ខាត)ពេញលេញសរុបក្នុងការិយបរិច្ឆេទ		៨.៩៧៣.៦៨៤	(១៨.៧៧១.៤៨០)	៨៥.០៤២.៩១៣	៧២.៦៤៤.០១៨
ចំណេញ/(ខាត)ក្នុងមួយភាគហ៊ុនដែលជាកម្មសិទ្ធិរបស់ភាគហ៊ុនិកៈ					
ក្នុងមួយភាគហ៊ុនគោល (រៀល)	១៥	១០៣,១៨	(២១៥,៨៣)	៩៧៧,៨១	៨៣៥,២៥
ក្នុងមួយភាគហ៊ុនថយចុះ (រៀល)	១៥	១០៣,១៨	(២១៥,៨៣)	៩៧៧,៨១	៨៣៥,២៥

កំណត់សម្គាល់៖

- (១) របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបន្ថែមត្រូវបានរៀបចំឡើងវិញដោយយកចិត្តទុកដាក់លើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើសវនកម្មរួច ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបន្ទាប់ពីការកែតម្រូវនេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍បម្រែបម្រួលមូលធនបង្រួញ
សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	ដើមទុន ពាន់រៀល	ទុនបម្រុង ពាន់រៀល	ចំណេញរក្សាទុក ពាន់រៀល	សរុប ពាន់រៀល
មិនបានធ្វើសវនកម្ម					
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤					
កំណត់ឡើងវិញ		៦២០.៧៥៩.១០៧	៥៩១.១៩២.៦៦៦	៧២.៦៤៤.០១៨	១.២៨៤.៥៩៥.៧៩១
ចំណេញក្នុងការិយបរិច្ឆេទកំណត់ឱ្យចំណូល ពេញលេញសរុប		-	-	៨៥.០៤២.៩១៣	៨៥.០៤២.៩១៣
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការផ្ទេរទៅទុនបម្រុង	៦	-	១២២.០៤៣.៤៩១	(១២២.០៤៣.៤៩១)	-
ភាគលាភ	១១	-	-	(៤.៥៦៦.០៩១)	(៤.៥៦៦.០៩១)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		-	១២២.០៤៣.៤៩១	(១២៦.៦០៩.៥៨២)	(៤.៥៦៦.០៩១)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ^(១)		៦២០.៧៥៩.១០៧	៧១៣.២៣៦.១៥៧	៣១.០៧៧.៣៤៩	១.៣៦៥.០៧២.៦១៣
មិនបានធ្វើសវនកម្ម					
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣					
ដូចដែលបានរាយការណ៍ពីមុន		៦២០.៧៥៩.១០៧	៥៤៣.២៦៨.០៧៥	១០៨.១៨៥.៨៦៥	១.២៧២.២១៣.០៤៧
ការធ្វើនិយ័តកម្មឆ្នាំមុន	២១	-	-	(៥៥.៩៥៦.១១៦)	(៥៥.៩៥៦.១១៦)
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣		៦២០.៧៥៩.១០៧	៥៤៣.២៦៨.០៧៥	៥២.២២៩.៧៤៩	១.២២៦.២៥៦.៩៣៧
ចំណេញ/(ខាត)ក្នុងការិយបរិច្ឆេទកំណត់ ឱ្យចំណូល/(ខាត)ពេញលេញសរុប៖					
ដូចដែលបានរាយការណ៍ពីមុន		-	-	១២៦.៦០៩.៥៨២	១២៦.៦០៩.៥៨២
ការធ្វើនិយ័តកម្មឆ្នាំមុន	២១	-	-	(៥៣.៩៦៥.៥៦៤)	(៥៣.៩៦៥.៥៦៤)
កំណត់ឡើងវិញ		-	-	៧២.៦៤៤.០១៨	៧២.៦៤៤.០១៨
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការផ្ទេរទៅទុនបម្រុង៖	៦	-	១០៣.៨៨០.៧០៧	(១០៣.៨៨០.៧០៧)	-
ដូចដែលបានរាយការណ៍ពីមុន		-	(៥៥.៩៥៦.១១៦)	៥៥.៩៥៦.១១៦	-
ភាគលាភ	២១	-	-	(៤.៣០៥.១៥៨)	(៤.៣០៥.១៥៨)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន កំណត់ ឡើងវិញ		-	៤៧.៩២៤.៥៩១	(៥២.២២៩.៧៤៩)	(៤.៣០៥.១៥៨)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ^(២)		៦២០.៧៥៩.១០៧	៥៩១.១៩២.៦៦៦	៧២.៦៤៤.០១៨	១.២៨៤.៥៩៥.៧៩១

កំណត់សម្គាល់៖

- (១) របាយការណ៍បម្រែបម្រួលមូលធនបង្រួញ ត្រូវបានរៀបចំឡើងវិញដោយយកចិត្តទុកដាក់លើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើសវនកម្មរួច ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះទេ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់បន្តបន្ទាប់
សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		មិនបានធ្វើសវនកម្ម	
	កំណត់ សម្គាល់	សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ	
		៣១ ធ្នូ ២០២៤ ^(១)	៣១ ធ្នូ ២០២៣ ^(២)
		ពាន់រៀល	ពាន់រៀល (កំណត់ឡើងវិញ)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ចំណេញមុនបង់ពន្ធ		១០៧.១៧៤.៣៦១	៩៨.៩៣៤.៤៩៣
និយ័តកម្ម៖			
រំលស់ទ្រព្យសកម្មអរូបី		១.១៥៧.១៥៥	១.៨៥៦.៤៥០
រំលស់ជំនួយពន្យារពីរឆ្នាំកំណត់ និងជំនួយផ្សេងៗ	៨	(២.០០៩.៩០៨)	(២.០០៩.៩០៨)
រំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	៥៨.១០៧.៨៧៣	៦០.១១៥.៣៦៩
ចំណូលហិរញ្ញវត្ថុ	១៣	(៥៧.១៦៩.៣៨៧)	(៣៩.០៣៨.៥៩១)
ចំណាយហិរញ្ញវត្ថុ	១៣	៣៩.០០១.៤៧៦	២៥.៨៦០.៥៩៧
ការលុបចេញពីបញ្ជីនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	៣៦៥.៩០៧	១.៦២៨.៤៥៥
ការលុបចេញពីបញ្ជីនៃទ្រព្យសកម្មអរូបី		២៥០.៨៨៦	៦.៣១៥
ការប្រែប្រួលនៃការថយចុះតម្លៃលើឥណទានផ្តល់ ឱ្យបុគ្គលិក		(២៦០.៨៧៤)	-
ចំណូលប្រតិបត្តិការមុនបម្រែបម្រួលដើមទុនបង្វិល		១៤៦.៦១៧.៤៨៩	១៤៧.៣៥៣.១៨០
បម្រែបម្រួលដើមទុនបង្វិល៖			
សន្និធិ		១៣០.០២៣.៤៥២	(២៣៨.១៥២.៩៣៨)
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		(១៨.៥៥៦.៩៩៥)	១១.០២៨.១២០
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ		(១៤.៧៤៦.៨៣៣)	១២.៧៧២.៣៨៣
កិច្ចសន្យាទ្រព្យសកម្ម		១.០៤២.២៨៧	(៦.៥៨៧.២២៦)
កិច្ចសន្យាបំណុល		(៧២៨.៤៦៥)	(២០២.៦១៨)
សាច់ប្រាក់បានមកពី/(ប្រើក្នុង)ប្រតិបត្តិការ		២៤៣.៦៥០.៩៣៥	(៧៣.៧៨៩.០៩៩)
ពន្ធលើប្រាក់ចំណូលបានបង់		(១៩.០៨៧.៦៣២)	(២០.៩៥៧.២៩៣)
សាច់ប្រាក់សុទ្ធបានមកពី/(ប្រើក្នុង)សកម្មភាពប្រតិបត្តិការ		២២៤.៥៦៣.៣០៣	(៩៤.៧៤៦.៣៩២)

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់បន្តបន្ទាប់
សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ត)

		មិនបានធ្វើសវនកម្ម	
	កំណត់	សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ	
	សម្គាល់	៣១ ធ្នូ ២០២៤ ^(១)	៣១ ធ្នូ ២០២៣ ^(២)
		ពាន់រៀល	ពាន់រៀល
			(កំណត់ឡើងវិញ)
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	(៣៨៩.៨៩៦.៨៥៤)	(២៥៦.២២៦.២៣២)
ការទិញទ្រព្យសកម្មអរូបី		(២៥.៤៧៤)	(២៣៦.២៥២)
ការប្រាក់បានទទួល		៨.០២៥.៩៧៧	៦.៣១០.៤៩១
ការដកប្រាក់/(ការដាក់ប្រាក់)នៃទុនវិនិយោគរយៈពេលខ្លី		៣២.៣៥៤.៦៤៣	(១.១៩៧.៥៨៧)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(៣៨៩.៥៤១.៧០៨)	(២៥១.៣០៩.៥៨០)
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន			
ភាគលាភបានបង់		(៤.៥៦៦.០៩១)	(៤.៣០៥.១៥៨)
សាច់ប្រាក់បានមកពីប្រាក់កម្ចី		១៥៥.៩១១.៥៩៨	៣៤១.៩៨៧.៥៣៧
ការប្រាក់បានបង់		(១៩.២៣២.៥៦៣)	(១៥.១១១.៤៧៥)
ការបង់សងប្រាក់កម្ចី		(២០.០៨៥.៣៣៧)	(២១.៤៧៩.៤៥៤)
ប្រាក់ជំនួយទទួលបានពីរដ្ឋាភិបាល		៤៧៣.១២៣	៦.៩៣៤.១៧៧
ប្រាក់ទទួលបានពីការទូទាត់ឥណទានផ្តល់ឱ្យបុគ្គលិក		៤.៣២២.៩៣៦	-
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពហិរញ្ញប្បទាន		១១៦.៨២៣.៦៦៦	៣០៨.០២៥.៦២៧
កំហាយសុទ្ធសាច់ប្រាក់ និងសាច់ប្រាក់សមមូល		(៨.១៥៤.៧៣៩)	(៣៨.០៧០.៣៤៥)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ		២៣.០៨៨.៥៧០	៦១.១៥៨.៩១៥
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ		១៤.៩៣៣.៨៣១	២៣.០៨៨.៥៧០

កំណត់សម្គាល់៖

- (១) របាយការណ៍លំហូរសាច់ប្រាក់បន្តបន្ទាប់ គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើសវនកម្ម ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១. ព័ត៌មានអំពីរ.ទ.ស.ភ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (រ.ទ.ស.ភ) ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភ ត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មថាជាសហគ្រាសសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច និងមានលេខចុះបញ្ជី Co.០៨៣៩ Et/២០១២ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២។

ការិយាល័យដែលបានចុះបញ្ជីរបស់ រ.ទ.ស.ភ គឺនៅអគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនេះ ត្រូវបានបង្ហាញជាប្រាក់រៀលដែលជាប្រភេទរូបិយវត្ថុដែល រ.ទ.ស.ភ កំពុងប្រើប្រាស់ផងដែរ។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ ត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។

២. សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងការចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់សាធារណជននៅរាជធានីភ្នំពេញ និងតំបន់ក្បែរដែលមានក្រុងតាខ្មៅ ខេត្តត្បូងឃ្មុំ និងទំនប់ម្តេចក្នុងខេត្តកំពត ព្រមទាំងផ្តល់សេវាផ្សេងៗ។ កម្មវត្ថុអាជីវកម្មរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការជួសជុល និងថែទាំមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត
- គ្រប់គ្រងបរិក្ខារដើម្បីបង្កើនផលិតកម្ម និងសេវាកម្ម និងធានាគុណភាពទឹកស្អាត ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់
- ដំណើរការអាជីវកម្ម សេវាកម្ម និងភារកិច្ចពាក់ព័ន្ធផ្សេងៗទៀតដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតស្របតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍន៍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និង
- ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សាធារណៈ។

៣. មូលដ្ឋាននៃការរៀបចំ

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេល មិនត្រូវបានធ្វើសវនកម្ម និងត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលនេះគួរតែត្រូវបានអានផ្អែមជាមួយនឹង របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងកំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ។

៣. មូលដ្ឋាននៃការរៀបចំ (ត)

កំណត់សម្គាល់ពន្យល់ ផ្តល់ការពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗសម្រាប់ការស្វែងយល់ពីបម្រែបម្រួលនៃស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលអាជីវកម្មរបស់ រ.ទ.ស.ក ចាប់ពីចុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រនៃការគណនាដែលបានអនុវត្ត គឺសម្របទៅនឹងគោលការណ៍ និងវិធីសាស្ត្រដែលបានអនុវត្ត នៅក្នុងការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ លើកលែងតែការអនុវត្តនៃវិសោធនកម្មដូចខាងក្រោម៖

	ថ្ងៃចូលជាធរមាន
ការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់ (វិសោធនកម្មលើ ស.គ.អ.ក ៧ របាយការណ៍លំហូរសាច់ប្រាក់ និង ស.រ.ហ.អ.ក ៧ ឧបករណ៍ហិរញ្ញវត្ថុ៖ ការលាតត្រដាងព័ត៌មាន)	១ មករា ២០២៤
វិសោធនកម្មលើ ស.រ.ហ.អ.ក ១៦ បំណុលភតិសន្យាក្នុងការលក់ និងការជួលត្រឡប់មកវិញ	១ មករា ២០២៤
វិសោធនកម្មលើ ស.គ.អ.ក ១ ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬ បំណុលរយៈពេលវែង	១ មករា ២០២៤
វិសោធនកម្មលើ ស.គ.អ.ក ១ បំណុលរយៈពេលវែងជាមួយការព្រមព្រៀងជាផ្លូវការ	១ មករា ២០២៤

ការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់ (វិសោធនកម្មលើ ស.គ.អ.ក ៧ របាយការណ៍លំហូរសាច់ប្រាក់ និង ស.រ.ហ.អ.ក ៧ ឧបករណ៍ហិរញ្ញវត្ថុ៖ ការលាតត្រដាងព័ត៌មាន)

វិសោធនកម្មទាំងនេះណែនាំការលាតត្រដាងថ្មីទាក់ទងនឹងការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់ ដែលជួយអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ដើម្បីវាយតម្លៃផលប៉ះពាល់នៃការរៀបចំទាំងនេះលើបំណុល លំហូរសាច់ប្រាក់ និងការប្រឈមទៅនឹងហានិភ័យសាច់ប្រាក់ងាយស្រួលរបស់អង្គភាព។

រ.ទ.ស.ក បានធ្វើការវាយតម្លៃលើកិច្ចសន្យា និងប្រតិបត្តិការរបស់ខ្លួន ហើយបានធ្វើការសន្និដ្ឋានថា វិសោធនកម្មនេះមិនមានផលប៉ះពាល់ទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញទេ ដោយមិនគិតពីការផ្លាស់ប្តូរអន្តរកាល។

វិសោធនកម្មលើ ស.រ.ហ.អ.ក ១៦ បំណុលភតិសន្យាក្នុងការលក់ និងការជួលត្រឡប់មកវិញ

វិសោធនកម្មនេះតម្រូវឱ្យអ្នកលក់-ភតិកៈ ធ្វើការវាស់វែងជាបន្តបន្ទាប់នូវបំណុលភតិសន្យាដែលកើតចេញពីការជួលត្រឡប់មកវិញតាមរបៀបដែលវាមិនទទួលស្គាល់ចំនួននៃប្រាក់ចំណេញ ឬខាតណាមួយដែលទាក់ទងនឹងសិទ្ធិក្នុងការប្រើប្រាស់ដែលបានរក្សាទុក។ តម្រូវការថ្មីមិនរារាំងអ្នកលក់-ភតិកៈពីការទទួលស្គាល់ប្រាក់ចំណេញ ឬខាតណាមួយដែលទាក់ទងនឹងការបញ្ចប់ការជួលមួយផ្នែក ឬពេញលេញនោះទេ។

វិសោធនកម្មនេះមិនមានផលប៉ះពាល់ទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនៃ រ.ទ.ស.ក ទេ។

វិសោធនកម្មលើ ស.គ.អ.ក ១ ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬ បំណុលរយៈពេលវែង

ស.គ.អ.ក. ១ ការដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានកែប្រែទៅ៖

- បញ្ជាក់ថាការចាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង ផ្អែកលើសិទ្ធិដែលមាននៅក្នុងការិយបរិច្ឆេទនៃរបាយការណ៍
- បញ្ជាក់ថាការចាត់ថ្នាក់មិនត្រូវបានរងផលប៉ះពាល់ដោយការរំពឹងទុក ថាអង្គភាពមួយនឹងអនុវត្តសិទ្ធិរបស់ខ្លួនដើម្បីធ្វើការពន្យារក្នុងការទូទាត់បំណុល
- ពន្យល់ថាសិទ្ធិកើតមានឡើង ប្រសិនបើកិច្ចសន្យាត្រូវបានអនុវត្តនៅក្នុងការិយបរិច្ឆេទនៃរបាយការណ៍ និង

៣. មូលដ្ឋាននៃការរៀបចំ (ត)

វិសោធនកម្មលើ ស.គ.អ.ក ១ ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬ បំណុលរយៈពេលវែង (ត)

ស.គ.អ.ក. ១ ការដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានកែប្រែទៅ៖ (ត)

- ណែនាំឱ្យបានស្គាល់និយមន័យនៃ “ការទូទាត់” ដើម្បីធ្វើឱ្យច្បាស់ថាការទូទាត់សំដៅទៅលើការផ្ទេរទៅសមភាគីនូវសាច់ប្រាក់ ឧបករណ៍មូលធន ទ្រព្យសកម្ម ឬសេវាកម្មផ្សេងៗ។

វិសោធនកម្មនេះមិនមានផលប៉ះពាល់ទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនៃ រ.ទ.ស.ក ទេ។

វិសោធនកម្មលើ ស.គ.អ.ក ១ បំណុលរយៈពេលវែងជាមួយការព្រមព្រៀងជាផ្លូវការ

ការធ្វើវិសោធនកម្មកែប្រែតម្រូវការដែលបានណែនាំដោយ ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង អំពីរបៀបដែលក្រុមហ៊ុនចាត់ថ្នាក់បំណុល និងបំណុលហិរញ្ញវត្ថុផ្សេងទៀតថាជារយៈពេលខ្លី ឬរយៈពេលវែងក្នុងកាលៈទេសៈពិសេស៖ មានតែការព្រមព្រៀងជាផ្លូវការដែលក្រុមហ៊ុនតម្រូវឱ្យអនុវត្ត ឬមុនពេលកាលបរិច្ឆេទរាយការណ៍ប៉ះពាល់ដល់ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬរយៈពេលវែង។ លើសពីនេះ ក្រុមហ៊ុនមួយត្រូវលាតត្រដាងព័ត៌មាននៅក្នុងកំណត់សម្គាល់ ដែលអាចឱ្យអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុយល់អំពីហានិភ័យ ដែលបំណុលរយៈពេលវែងជាមួយការព្រមព្រៀងជាផ្លូវការអាចនឹងត្រូវសងវិញក្នុងរយៈពេលដប់ពីរខែ។

វិសោធនកម្មនេះមិនមានផលប៉ះពាល់ទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនៃ រ.ទ.ស.ក ទេ។

ខាងក្រោមនេះ គឺជាវិសោធនកម្ម និងស្តង់ដាគណនេយ្យ ដែលបានចេញផ្សាយរួច ប៉ុន្តែ រ.ទ.ស.ក ពុំទាន់បានអនុវត្តមុន៖

	ថ្ងៃចូលជាធរមាន
វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ	១ មករា ២០២៥
វិសោធនកម្មលើ ស.រ.ហ.អ.ក ៧ និង ស.រ.ហ.អ.ក ៩ ការចាត់ថ្នាក់ និងការវាស់វែង ឧបករណ៍ហិរញ្ញវត្ថុ	១ មករា ២០២៦
ការកែលម្អប្រព័ន្ធនាំលើស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក - ភាគ១១	១ មករា ២០២៦
វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ និង ស.រ.ហ.អ.ក ៧ កិច្ចសន្យាដែលយោងទៅលើ ថាមពលអគ្គិសនីដែលពឹងផ្អែកលើធម្មជាតិ	១ មករា ២០២៦
ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ	១ មករា ២០២៧
ស.រ.ហ.អ.ក ១៩ ក្រុមហ៊ុនបុគ្គលិកដែលគ្មានការទទួលខុសត្រូវសាធារណៈ៖ ការលាតត្រដាង	១ មករា ២០២៧
វិសោធនកម្មលើ ស.រ.ហ.អ.ក ១០ និង ស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ រវាងសហគ្រិន និងញាតិសម្ព័ន្ធ ឬ ក្រុមហ៊ុនរួមទុន	ពន្យារ

រ.ទ.ស.ក កំពុងស្ថិតក្នុងដំណើរការធ្វើការវាយតម្លៃលើផលប៉ះពាល់ចម្បងពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យទាំងនេះ ដូច្នេះហើយក្រុមប្រឹក្សាភិបាលមិនទាន់មានជំហរក្នុងការសន្និដ្ឋានអំពីផលប៉ះពាល់ចម្បងលើលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ក។

៣. មូលដ្ឋាននៃការរៀបចំ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យមានដូចខាងក្រោម៖

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ ត្រូវបានធ្វើវិសោធនកម្មទៅ៖

- បញ្ជាក់នៅពេលដែលរូបិយប័ណ្ណអាចប្តូរទៅជាប្រាក់ប័ណ្ណផ្សេងទៀត ហើយនៅពេលដែលវាមិនមែនរូបិយប័ណ្ណអាចផ្លាស់ប្តូរបាននៅពេលដែលអង្គភាពមួយអាចផ្លាស់ប្តូររូបិយប័ណ្ណនោះ ទៅជាប្រាក់ប័ណ្ណផ្សេងទៀតតាមរយៈទីផ្សារ ឬយន្តការផ្លាស់ប្តូរ ដែលបង្កើតសិទ្ធិ និងកាតព្វកិច្ចដែលអាចអនុវត្តបាន ដោយគ្មានការពន្យារពេលហួសហេតុនៅកាលបរិច្ឆេទវាស់វែង និងសម្រាប់គោលបំណងជាក់លាក់ រូបិយប័ណ្ណ គឺមិនអាចប្តូរទៅជាប្រាក់ប័ណ្ណផ្សេងទៀត ប្រសិនបើអង្គភាពណាមួយអាចទទួលបានត្រឹមតែចំនួនមិនសំខាន់រូបិយប័ណ្ណផ្សេងទៀត។
- បញ្ជាក់អំពីរបៀប ដែលអង្គភាពកំណត់អត្រាប្តូរប្រាក់ដែលត្រូវអនុវត្តនៅពេលដែលរូបិយប័ណ្ណមិនមែនអាចផ្លាស់ប្តូរបាននៅពេលដែលរូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាននៅកាលបរិច្ឆេទវាស់វែង អង្គភាពមួយប៉ាន់ប្រមាណអត្រាប្តូរប្រាក់កន្លែងជាអត្រាដែលនឹងអនុវត្តចំពោះប្រតិបត្តិការ ដែលមានសណ្តាប់ធ្នាប់រវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទវាស់វែង ហើយដែលនឹងឆ្លុះបញ្ចាំងយ៉ាងស្មោះត្រង់ស្ថានភាពសេដ្ឋកិច្ចដែលកំពុងរីកចម្រើន។
- តម្រូវឱ្យមានការលាតត្រដាងព័ត៌មានបន្ថែម នៅពេលដែលរូបិយប័ណ្ណមិនអាចប្តូរបាន ពេលណារូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាន អង្គភាពត្រូវបង្ហាញព័ត៌មានដែលអាចឱ្យអ្នកប្រើប្រាស់ប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុដើម្បីវាយតម្លៃថា ការខ្វះខាតនៃការផ្លាស់ប្តូររូបិយប័ណ្ណចំពោះពេលវេលា ឬ យ៉ាងណា រឿងនេះមានផលប៉ះពាល់ដំណើរការហិរញ្ញវត្ថុ ស្ថានភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់។

វិសោធនកម្មលើ ស.វ.ហ.អ.ក ៧ និង ស.វ.ហ.អ.ក ៩ ការចាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ

វិសោធនកម្មបញ្ជាក់ពី៖

- តម្រូវការទាក់ទងនឹងកាលបរិច្ឆេទនៃការទទួលស្គាល់ និងការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដោយមានករណីលើកលែងសម្រាប់ការឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុដែលបានទូទាត់តាមរយៈការផ្ទេរអេឡិចត្រូនិក។
- តម្រូវការសម្រាប់ការវាយតម្លៃលក្ខណៈលំហូរសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ដោយមានការណែនាំបន្ថែមលើការវាយតម្លៃនៃលក្ខណៈជាប់ពាក់ព័ន្ធ។
- លក្ខណៈនៃប្រាក់កម្ចីដែលមិនមានជំនួយ និងឧបករណ៍ភ្ជាប់តាមកិច្ចសន្យា។

វិសោធនកម្មនេះក៏ណែនាំអំពីតម្រូវការលាតត្រដាងព័ត៌មានបន្ថែម សម្រាប់ឧបករណ៍មូលធនដែលត្រូវបានចាត់ថ្នាក់ជា តម្លៃសមស្របតាមចំណូលពេញលេញ (“FVOCI”) និងសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានលក្ខណៈពាក់ព័ន្ធ។

ការកែលម្អប្រចាំឆ្នាំលើស្តង់ដាគណនេយ្យ ស.វ.ហ.អ.ក - ភាគ១១

ការកែលម្អប្រចាំឆ្នាំធ្វើវិសោធនកម្មលើស្តង់ដាដូចខាងក្រោម៖

- គណនេយ្យទប់ស្កាត់ហានិភ័យដោយការអនុវត្តលើកដំបូង (វិសោធនកម្មលើ ស.វ.ហ.អ.ក ១ ការអនុវត្តលើកដំបូងរបស់ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ)
- ការលាតត្រដាងពីភាពខុសគ្នាពន្យាររវាងតម្លៃសមស្រប និងតម្លៃប្រតិបត្តិការ (វិសោធនកម្មលើការណែនាំសម្រាប់ការអនុវត្ត ស.វ.ហ.អ.ក ៧)
- ចំណេញ ឬខាតលើការឈប់ទទួលស្គាល់ (វិសោធនកម្មលើ ស.វ.ហ.អ.ក ៧)

៣. មូលដ្ឋាននៃការរៀបចំ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យមានដូចខាងក្រោម៖ (ត)
ការកែលម្អប្រព័ន្ធនៃស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក - ភាគ១១ (ត)

- ការកែលម្អប្រព័ន្ធនៃស្តង់ដាគណនេយ្យមានដូចខាងក្រោម៖ (ត)
- ការណែនាំ និងការលាតត្រដាងព័ត៌មានហានិភ័យឥណទាន (វិសោធនកម្មលើការណែនាំសម្រាប់ការអនុវត្ត ស.រ.ហ.អ.ក ៧)
 - ការឈប់ទទួលស្គាល់នៃបំណុលភតិសន្យា (វិសោធនកម្មលើ ស.រ.ហ.អ.ក ៩)
 - តម្លៃប្រតិបត្តិការ (វិសោធនកម្មលើ ស.រ.ហ.អ.ក ៩)
 - ការកំណត់ "ភ្នាក់ងារពិត" (វិសោធនកម្មលើ ស.រ.ហ.អ.ក ១០) និង
 - វិធីសាស្ត្រថ្លៃដើម (វិសោធនកម្មលើ ស.គ.អ.ក ៧)។

វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ និង ស.រ.ហ.អ.ក ៧ កិច្ចសន្យាដែលយោងទៅលើថាមពលអគ្គិសនីដែលពឹងផ្អែកលើធម្មជាតិ

វិសោធនកម្មរួមមាន៖

- ការបញ្ជាក់អំពីការអនុវត្តតម្រូវការ "ការប្រើប្រាស់ដោយខ្លួនឯង"
- ការអនុញ្ញាតឱ្យមានគណនេយ្យទប់ស្កាត់ហានិភ័យ ប្រសិនបើកិច្ចសន្យាទាំងនេះត្រូវបានប្រើជាឧបករណ៍ទប់ស្កាត់ហានិភ័យ និង
- ការបន្ថែមតម្រូវការលាតត្រដាងថ្មី ដើម្បីឱ្យវិនិយោគិនយល់អំពីឥទ្ធិពលនៃកិច្ចសន្យាទាំងនេះលើលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន

ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ

ស.រ.ហ.អ.ក ១៨ នឹងត្រូវជំនួស ស.គ.អ.ក ១ ការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ ដែលជាប្រភពចម្បងក្នុងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុស្របតាមតម្រូវការរបស់ស្តង់ដាគណនេយ្យអន្តរជាតិ។

ខាងក្រោមនេះ គឺជាការសង្ខេបនៃការផ្លាស់ប្តូរដ៏សំខាន់បំផុតដែលណែនាំដោយ ស.រ.ហ.អ.ក ១៨៖

- តម្រូវការតាមប្រភេទ និងសរុបរងនៅក្នុងរបាយការណ៍ប្រាក់ចំណេញ ឬខាត៖ ធាតុនៃចំណូល និងចំណាយនឹងត្រូវបានចាត់ទុកជាប្រតិបត្តិការ ហិរញ្ញប្បទាន វិនិយោគ ពន្ធលើប្រាក់ចំណូល ឬ ប្រភេទប្រតិបត្តិ មិនបន្ត។ ការចាត់ថ្នាក់នេះនឹងអាស្រ័យលើការរួមបញ្ចូលគ្នានៃការវាយតម្លៃនៃសកម្មភាពអាជីវកម្មចម្បងរបស់អង្គភាព និងជម្រើសគោលនយោបាយគណនេយ្យមួយជាក់លាក់
- តម្រូវការសរុបរងរបាយការណ៍ប្រាក់ចំណេញ ឬខាត៖ ផ្អែកលើការអនុវត្តរបស់អង្គភាពនៃតម្រូវការចាត់ថ្នាក់ដូចបានរៀបរាប់ក្នុងលេខ ១ ហើយសរុបរងជាក់លាក់តម្រូវឱ្យបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដូចជាចំណេញប្រតិបត្តិការ។ ចំណេញប្រតិបត្តិការសរុបរងឥឡូវនេះត្រូវបានកំណត់នៅក្នុង ស.រ.ហ.អ.ក ១៨។
- ការដាក់ស្លាក ការប្រមូលផ្តុំ និងការបំបែកការប្រមូលផ្តុំ៖ តម្រូវការពង្រីកសម្រាប់ការដាក់ស្លាក ការប្រមូលផ្តុំ និងការបំបែកការប្រមូលផ្តុំនៃព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- ការផ្លាស់ប្តូរវិសាលភាពតូចចង្អៀតចំពោះរបាយការណ៍លំហូរសាច់ប្រាក់៖ ការកែសម្រួលតម្រូវការ របាយការណ៍លំហូរសាច់ប្រាក់នឹងត្រូវបានបង្ហាញ រួមទាំងការចាត់ថ្នាក់នៃលំហូរសាច់ប្រាក់របស់ ការប្រាក់ និងភាគលាភ និង

៣. មូលដ្ឋាននៃការរៀបចំ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យមានដូចខាងក្រោម៖ (ត)

ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ (ត)

ខាងក្រោមនេះ គឺជាការសង្ខេបនៃការផ្លាស់ប្តូរដ៏សំខាន់បំផុតដែលណែនាំដោយ ស.រ.ហ.អ.ក ១៨៖ (ត)

- វិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង៖ តម្រូវការសម្រាប់អង្គភាពជាក់លាក់ ដើម្បីរួមបញ្ចូល “វិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង” (ឧទាហរណ៍៖ វិធានការអនុវត្តជំនួស “វិធានការមិនមែន GAAP” ក្នុងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ ជាមួយនឹងការបន្ស៊ីទៅនឹងសរុបរង អនុលោមតាម ស.រ.ហ.អ.ក ដែលនៅជិតបំផុត។ ឧទាហរណ៍ “ការកែតម្រូវនៃចំណេញ ឬខាត” បន្ស៊ីទៅនឹងប្រាក់ចំណេញ ឬ ខាត។

ស.រ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្មានការទទួលខុសត្រូវសាធារណៈ៖ ការលាតត្រដាង

ស.រ.ហ.អ.ក ១៩ អនុញ្ញាតឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានសិទ្ធិអនុវត្ត ស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក ជាមួយនឹងការកាត់បន្ថយការលាតត្រដាង ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធអាចជ្រើសរើសដើម្បីអនុវត្ត ស.រ.ហ.អ.ក ១៩ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម របាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែក ឬរបាយការណ៍ហិរញ្ញវត្ថុតែមួយដែលបានផ្តល់ឱ្យនៅកាលបរិច្ឆេទរាយការណ៍៖

- វាមិនមានទំនួលខុសត្រូវសាធារណៈទេ និង
- ក្រុមហ៊ុនមេរបស់ខ្លួនរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម ដែលមានសម្រាប់ការប្រើប្រាស់ជាសាធារណៈក្រោម ស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលអនុវត្ត ស.រ.ហ.អ.ក ១៩ តម្រូវឱ្យបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍ ច្បាស់លាស់ និងមិនបានរក្សាទុករបស់ខ្លួនអំពីការអនុលោមតាមស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក ដែល ស.រ.ហ.អ.ក ១៩ ត្រូវបានអនុម័ត។

វិសោធនកម្មលើ ស.រ.ហ.អ.ក ១០ និងស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ រវាងសហគ្រិន និងញាតិ សម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន

ការធ្វើវិសោធនកម្មនេះបញ្ជាក់ពីវិសាលភាពនៃការចំណេញ ឬខាតដែលត្រូវទទួលស្គាល់ នៅពេលដែល អង្គភាពលក់ ឬដាក់ទុនជាទ្រព្យសម្បត្តិទៅញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន។ នៅពេលប្រតិបត្តិការទាក់ទងទៅនឹង អាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់ទាំងស្រុង នៅពេលដែលប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មដែល មិនរួមចំណែកក្នុងអាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់តែចំពោះផលប្រយោជន៍របស់វិនិយោគិន ដែល មិនពាក់ព័ន្ធនឹងក្រុមហ៊ុនរួមទុន ឬញាតិសម្ព័ន្ធ។

៤. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
ថ្លៃដើម		
សមតុល្យដើមគ្រា/ឆ្នាំ	៣.១៥២.៤២៥.៥២១	២.៨០៥.៤៦១.២៣១
ការទិញបន្ថែម	៤៥៩.១៤៩.១២២	២៨១.៩៩៤.៧៩៩
ការផ្ទេរពីសន្និធិ	៤៤.៤៨៧.៣៧០	៧១.២០៨.៨២៥
ការលុបចេញពីបញ្ជី	(៤.៦៤៦.៩០៨)	(៦.២៣៩.៣៣៤)
សមតុល្យចុងគ្រា/ឆ្នាំ	៣.៦៥១.៤១៥.១០៥	៣.១៥២.៤២៥.៥២១
រំលស់បង្គរ		
សមតុល្យដើមគ្រា/ឆ្នាំ	៦៥៧.៩២៣.៨០៧	៦០២.៤១៩.៣១៧
រំលស់ក្នុងគ្រា/ឆ្នាំ	៥៨.១០៧.៨៧៣	៦០.១១៥.៣៦៩
ការលុបចេញពីបញ្ជី	(៤.២៨១.០០១)	(៤.៦១០.៨៧៩)
សមតុល្យចុងគ្រា/ឆ្នាំ	៧១១.៧៤០.៦៧៩	៦៥៧.៩២៣.៨០៧
តម្លៃយោង		
សមតុល្យចុងគ្រា/ឆ្នាំ	២.៩៣៩.៦៦៤.៤២៦	២.៤៩៤.៥០១.៧១៤

ក្នុងអំឡុងពេលហិរញ្ញវត្ថុ រ.ទ.ស.ភ បានធ្វើការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ និងទូទាត់ជាសាច់ប្រាក់ដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
ការទិញបន្ថែម	៤៥៩.១៤៩.១២២	២៨១.៩៩៤.៧៩៩
កំណើនគណនីផ្គត់ផ្គង់ និងប្រាក់ធានាប្រតិបត្តិការ	(៦៤.២៧៤.២៥២)	(១៤.១១៧.៧៣៥)
មូលធនកម្មប្រាក់លើទ្រព្យសកម្មមានលក្ខណៈគ្រប់គ្រាន់	(៤.៩៧៨.០១៦)	(១១.៦៥០.៨៣២)
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ទូទាត់ជាសាច់ប្រាក់	៣៨៩.៨៩៦.៨៥៤	២៥៦.២២៦.២៣២

៥. ការវិនិយោគរយៈពេលខ្លី

ការវិនិយោគរយៈពេលខ្លី គឺជាប្រាក់បញ្ញើមានកាលកំណត់នៅគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់រយៈពេល ប្រាំបួនខែ ទៅដប់ពីរខែ និងទទួលបានការប្រាក់ពី ៣,៥០% ទៅ ៦,៧៥% (២០២៣៖ ៣,៥០% ទៅ ៤,៧៥%) ក្នុងមួយឆ្នាំ។

៥. ការវិនិយោគរយៈពេលខ្លី (ត)

ការវិនិយោគរយៈពេលខ្លី រួមមានប្រាក់បញ្ញើដែលមានទឹកប្រាក់ចំនួន ៩៤.៩ពាន់លានរៀល (២០២៣: ១២៧.៣ពាន់លានរៀល) បង្កើតឡើងជាពិសេសសម្រាប់គោលបំណងនៃការទទួលបានប្រាក់ និងសម្រាប់វិធានការប្រុងប្រយ័ត្ន និងសកម្មភាពប៉ាន់ស្មាន។

៦. ទុនបម្រុង

	ដើមទុន បម្រុង ពាន់រៀល	ទុនបម្រុង តាមច្បាប់ ពាន់រៀល	ទុនបម្រុង ទូទៅ ពាន់រៀល	ទុនបម្រុងសម្រាប់ ការអភិវឌ្ឍ ពាន់រៀល	សរុប ពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ (កំណត់ ឡើងវិញ)	១.៦៤៨.៤៣៥	៤៣.៩៩០.៩៦៥	៤៣.៩៩០.៩៦៥	៥០១.៥៦២.៣០១	៥៩១.១៩២.៦៦៦
ផ្ទេរពីប្រាក់ចំណេញរក្សាទុក	-	៦.៣៣០.៤៧៩	៦.៣៣០.៤៧៩	១០៩.៣៨២.៥៣៣	១២២.០៧៣.៤៩១
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (មិនបានធ្វើ សវនកម្ម)	១.៦៤៨.៤៣៥	៥០.៣២១.៤៤៤	៥០.៣២១.៤៤៤	៦១០.៩៤៤.៨៣៤	៧១៣.២៣៦.១៥៧
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដូចដែល បានរាយការណ៍ពីមុន	១.៦៤៨.៤៣៥	៣៨.៥៨១.៦៧១	៣៨.៥៨១.៦៧១	៤៦៤.៤៥៦.២៩៨	៥៤៣.២៦៨.០៧៥
ផ្ទេរពី/(ទៅ)ប្រាក់ចំណេញរក្សាទុក៖					
ដូចដែលបានរាយការណ៍ពីមុន	-	៥.៤០៩.២៩៤	៥.៤០៩.២៩៤	៩៣.០៦២.១១៩	១០៣.៨៨០.៧០៧
ការធ្វើនិយ័តកម្មឆ្នាំមុន	-	-	-	(៥៥.៩៥៦.១១៦)	(៥៥.៩៥៦.១១៦)
កំណត់ឡើងវិញ	-	៥.៤០៩.២៩៤	៥.៤០៩.២៩៤	៣៧.១០៦.០០៣	៤៧.៩២៤.៥៩១
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កំណត់ ឡើងវិញ)	១.៦៤៨.៤៣៥	៤៣.៩៩០.៩៦៥	៤៣.៩៩០.៩៦៥	៥០១.៥៦២.៣០១	៥៩១.១៩២.៦៦៦

នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាលបានអនុម័តនូវការផ្ទេរប្រាក់ចំណេញរក្សាទុកទៅក្នុងទុនបម្រុងចំនួន ១២២ ពាន់លានរៀល។

យោងតាមលក្ខន្តិកៈរបស់ រ.ទ.ស.ភ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ ត្រង់មាត្រា ៤៤ បានចែងថាប្រាក់ចំណេញរបស់ រ.ទ.ស.ភ បន្ទាប់ពីការកាត់កងនឹងការខាតយោងពីឆ្នាំមុន (ប្រសិនបើមាន) អាចត្រូវប្រើប្រាស់ដូចខាងក្រោម៖

- សម្រាប់ប្រាក់រង្វាន់របស់គណៈគ្រប់គ្រង និងបុគ្គលិក
- សម្រាប់ទុនបម្រុងតាមច្បាប់ ៥%
- សម្រាប់ទុនបម្រុងទូទៅ ៥%
- សមតុល្យនៅសល់សម្រាប់ទុនបម្រុងសម្រាប់ការអភិវឌ្ឍ។

៧. ប្រាក់កម្ចី

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល
រយៈពេលវែង		
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (“JICA”)	២៧.៧៤៨.៩១០	៣២.៩០៥.២២១
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ធនាគារអភិវឌ្ឍន៍អាស៊ី (“ADB”)	២៤.៨៣០.០២៩	២៨.១៨១.១៧៨
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (“AFD”) - ឥណទានលេខ ១១២១ ០១ F	-	៩.១២០.០៩៣
AFD - ឥណទានលេខ ១១៧៤ ០១ P	១៣៣.៥០៨.៦៣១	១៤៦.៧៩០.៣៨៨
AFD - ឥណទានលេខ ១១៧៦ ០១ S	៣៣៦.៨០៩.៧២០	៣៣៤.១២៤.៩០៤
AFD - ឥណទានលេខ ១២៤៤ ០១ M	៤១១.៥០៥.៩៣២	៣៤៨.៦១០.៨៣៦
AFD - ឥណទានលេខ ១២៧៣ ០១ P	៧២.០៤៣.៦៤៦	-
ធនាគារវិនិយោគអឺរ៉ុប (“EIB”)	៣៩១.១៤៨.១៥៩	៣៩៦.៧៣២.៣៣៦
	<u>១.៣៩៧.៥៩៥.០២៧</u>	<u>១.២៩៦.៤៦៤.៩៥៦</u>
រយៈពេលខ្លី		
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - JICA	១.២៣៤.១៦៣	១.៤០៦.២៣៧
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ADB	២.២៦៧.៩៩០	២.៣៧៧.២៥១
AFD - ឥណទានលេខ ១១២១ ០១ F	៨.៤២៥.៨៧៨	១៨.២៦០.៥១៤
AFD - ឥណទានលេខ ១១៧៤ ០១ P	១២.១៥២.៨២២	១.៣៤៩.៨៤៣
AFD - ឥណទានលេខ ១១៧៦ ០១ S	៣៨៨.៩៣៧	២៧៥.៧០២
AFD - ឥណទានលេខ ១២៤៤ ០១ M	៤៧៦.៩២៦	៣៥៧.៤២៨
EIB	៨.០៧៧.៦៣៩	១១០.១៥៤
	<u>៣៣.០២៤.៣៥៥</u>	<u>២៤.១៣៧.១២៩</u>
	<u>១.៤៣០.៦១៩.៣៨២</u>	<u>១.៣២០.៦០២.០៨៥</u>

កាលបរិច្ឆេទផុតកំណត់របស់ប្រាក់កម្ចីនេះមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល
រយៈពេលខ្លី		
-មិនលើសពីរយៈពេលមួយឆ្នាំ	<u>៣៣.០២៤.៣៥៥</u>	<u>២៤.១៣៧.១២៩</u>
រយៈពេលវែង		
-លើសពីរយៈពេលមួយឆ្នាំ តែមិនលើសពីរយៈពេលពីរឆ្នាំ	៥២.៧៧៨.០៣៨	៣១.៧៧៩.៥៨១
-លើសពីរយៈពេលពីរឆ្នាំ តែមិនលើសពីរយៈពេលប្រាំឆ្នាំ	២៧១.៩៤៥.៦៦៨	២២២.៨១៥.១៤៦
-លើសពីរយៈពេលប្រាំឆ្នាំ	១.០៧២.៨៧១.៣២១	១.០៤១.៨៧០.២២៩
	<u>១.៣៩៧.៥៩៥.០២៧</u>	<u>១.២៩៦.៤៦៤.៩៥៦</u>
	<u>១.៤៣០.៦១៩.៣៨២</u>	<u>១.៣២០.៦០២.០៨៥</u>

៨. ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ

	ជំនួយពីសហភាពអឺរ៉ុប តាងរៀល	ជំនួយពីរដ្ឋាភិបាល តាងរៀល	ជំនួយពី JICA តាងរៀល	ជំនួយផ្សេងៗ តាងរៀល	សរុប តាងរៀល
សមតុល្យនាថ្ងៃទី១					
ខែមករា ឆ្នាំ២០២៤	៥៤.៤៣៦.១៩៩	១៤.៤៩៦.៣២១	៣.៨៣៨.៤៣៣	១.៣៩១.៧៩៣	៧៤.១៦២.៧៤៦
ការបន្ថែម	-	-	-	៤៧៣.១២៣	៤៧៣.១២៣
រំលស់	-	(១.៨៥៣.០០៦)	(១៣២.៥០៧)	(២៤.៣៩៥)	(២.០០៩.៩០៨)
សមតុល្យនាថ្ងៃទី៣១					
ខែធ្នូ ឆ្នាំ២០២៤ (មិនបានធ្វើសវនកម្ម)	៥៤.៤៣៦.១៩៩	១២.៦៤៣.៣១៥	៣.៧០៥.៩២៦	១.៨៤០.៥២១	៧២.៦២៥.៩៦១
សមតុល្យនាថ្ងៃទី១					
ខែមករា ឆ្នាំ២០២៣	៥៤.៤៣៦.១៩៩	១០.១៩១.៥២៧	៣.៩៧២.៥០២	៦៣៨.២៤៩	៦៩.២៣៨.៤៧៧
ការបន្ថែម	-	៦.១៥៧.៨០០	-	៧៧៦.៣៧៧	៦.៩៣៤.១៧៧
រំលស់	-	(១.៨៥៣.០០៦)	(១៣៤.០៦៩)	(២២.៨៣៣)	(២.០០៩.៩០៨)
សមតុល្យនាថ្ងៃទី៣១					
ខែធ្នូ ឆ្នាំ២០២៣ (បានធ្វើសវនកម្ម)	៥៤.៤៣៦.១៩៩	១៤.៤៩៦.៣២១	៣.៨៣៨.៤៣៣	១.៣៩១.៧៩៣	៧៤.១៦២.៧៤៦

៩. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ តាងរៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ តាងរៀល (កំណត់ឡើងវិញ)
គណនីត្រូវបង់ផ្សេងៗ - រយៈពេលវែង		
ប្រាក់កក់ថ្លៃទឹកត្រូវបង្វិលសងវិញ	៨៨.៩៥០.៥៦៦	៨២.៩០៣.៧៣២
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម - រយៈពេលខ្លី		
ភាគីទីបី	១២៦.១៥៧.៨១៤	៨៣.៨៥៦.៦៧៧
គណនីត្រូវបង់ផ្សេងៗ - រយៈពេលខ្លី		
បង្កប្រាក់លើកទឹកចិត្តបុគ្គលិក	១១.៩៥០.៧៦៤	១១.៥០៥.១៩១
ទឹកប្រាក់ជំពាក់សាលារាជធានីភ្នំពេញ	៦៤.៦៤២.៧៦៨	៥៦.២២៥.៩៨៧
ទឹកប្រាក់ជំពាក់ទៅបុគ្គលិក	៧៣១.៥១៦	៤.៥១០.២៨៦
ប្រាក់ធានាប្រតិបត្តិការ	៦៧.២៩២	៦៧.៣៥៦
ពន្ធត្រូវបង់ផ្សេងៗ	៧៥.១៨៤	៩៧២.៨៨៨
គណនីត្រូវបង់ផ្សេងៗ	៩.៥៩៨.៨៨៧	១២.៦០៥.៣៣៥
	៨៧.០៦៦.៤១១	៨៥.៨៨៦.៩៦៣
	២១៣.២២៤.២២៥	១៦៩.៧៤៣.៦៤០
	៣០២.១៧៤.៧៩១	២៥២.៦៤៧.៣៧២

១០. កិច្ចសន្យាទ្រព្យសកម្ម/(ចំណូល)

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
កិច្ចសន្យាទ្រព្យសកម្ម		
គណនីត្រូវទទួលពីសេវាសាងសង់	៤.៣៩៨.៥៦៤	៧.៦២៤.៣៣៩
ចំណូលបង្កើតពីការលក់ទឹកស្អាត	៣៣.១៨៧.៦២៦	៣១.០០៤.១៣៨
	<u>៣៧.៥៨៦.១៩០</u>	<u>៣៨.៦២៨.៤៧៧</u>
កិច្ចសន្យាចំណូល		
ចំណូលពន្យារ	(៥.២៧៨)	(៥.២៧៨)
ចំណូលមិនទាន់ទទួលស្គាល់	(៣.៥២០.៣៩៥)	(៤.២៤៨.៨៦០)
	<u>(៣.៥២៥.៦៧៣)</u>	<u>(៤.២៥៤.១៣៨)</u>

១១. ភាគលាភ

នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាលបានស្នើ និងអនុម័តភាគលាភសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានតម្លៃ ៣៥០រៀលក្នុងមួយហ៊ុន និងមានភាគលាភសរុបចំនួន ៤.៥៦៦.០៩១.២៥០រៀល។

១២. ចំណូលពីការលក់

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ពីខែ ៣១ ធ្នូ ២០២៤ ពាន់រៀល		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ពីខែ ៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)	
	៣១ ធ្នូ ២០២៤ ពាន់រៀល	៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)	៣១ ធ្នូ ២០២៤ ពាន់រៀល	៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
ការលក់ទឹកស្អាត៖				
- អ្នកប្រើប្រាស់តាមផ្ទះ	១៤.៩៧១.៩០២	៦.៦៦៦.០០៤	១១០.៦២០.៣២០	១០៥.១៥៦.០៣២
- អ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម	២៩.៤៣៦.១៨៦	១៨.៥៣៨.៦៨១	១៦០.១២៨.៣៦៧	១៤៥.៨៧៤.៨១២
- ស្ថាប័នរដ្ឋបាលសាធារណៈ	៣.៧៧៦.៩៤៣	៣.១៧៥.៩៣៦	២២.១២៣.៩៧៨	២០.៦៥៧.៨២៤
- អាជ្ញាធររដ្ឋស្វយ័តនានា	១៣៧.៩០៤	១៥៣.៦៤៦	៩៣០.២៩២	៩២៨.៤១៦
- អ្នកចែកចាយ	១.៥២២.០៧៥	៧៣៤.៧០២	៩.៩១០.៥៨៧	៩.៦៧៩.៨៩៥
បង្គត់ភាពខុសគ្នាលើប្រាក់ចំណូលពី ការលក់ទឹកស្អាត	១២.២៧២	៧.៣៦៦	៧៤.៣៥៩	៦៩.៣៦៨
ដក៖ ការលុបចោលវិក្កយបត្រ	(៨៦.៧៣២)	(៩២.៧៣១)	(១.៦១៤.៩៨០)	(៨៣៣.៣៩៩)
	<u>៤៩.៧៧០.៥៥០</u>	<u>២៩.១៨៣.៦០៤</u>	<u>៣០២.១៧២.៩២៣</u>	<u>២៨១.៥៣២.៩៤៨</u>
ចំណូលបានពីការភ្ជាប់បណ្តាញទៅ តាមផ្ទះ៖	១.៩៦២.២៧៦	៥.២១០.៤៦១	១០.៨៣៦.៣៤៣	១១.៣១៤.៥២៦
ចំណូលការផ្លាស់ប្តូរនាឡិកាទឹក	១.០៣២.៨៧៦	៩៩៩.៥២០	៤.៦២៥.១០៦	៤.៣៤៣.២៧៥
ការលក់គ្រឿងបន្លាស់ និងនាឡិកាទឹក	៤៩.៦៨៦	៤៥.៩៤៥	១៤៤.៦២៤	២២៥.៣៩២
	<u>៥២.៨១៥.៨៣៨</u>	<u>៣៥.២៥៥.៩២៦</u>	<u>៣១៧.៦០៦.០៥៣</u>	<u>២៩៧.៤១៦.១៤១</u>

១៣. ចំណូល/(ចំណាយ)ហិរញ្ញវត្ថុ

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ពីរខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ	
	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៣	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៣
	ពាន់រៀល	ពាន់រៀល (កំណត់ឡើងវិញ)	ពាន់រៀល	ពាន់រៀល (កំណត់ឡើងវិញ)
ចំណូលហិរញ្ញវត្ថុ៖				
- ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅ ធនាគារ (ក)	១.៤១៣.៥៣៥	១.៧៦៥.៦៨៥	៦.៦១៣.៤៩៤	៦.៧៣៧.៧៦៧
- ចំណូលពីការប្តូររូបិយប័ណ្ណលើកម្ចី	១៧.៣៩២.៤០១	១០.៧៤៩.៣៨០	៥០.៥៥៥.៨៩៣	៣២.៣០០.៨២៤
	<u>១៨.៨០៥.៩៣៦</u>	<u>១២.៥១៥.០៦៥</u>	<u>៥៧.១៦៩.៣៨៧</u>	<u>៣៩.០៣៨.៥៩១</u>
ចំណាយហិរញ្ញវត្ថុ៖				
- ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(៤.៨៥០.០៦៣)	(៤.៣១១.០៣៤)	(១៩.៣៩៩.០៤១)	(១៥.១៧៨.៥៦០)
- ខាតសុទ្ធពីការប្តូររូបិយប័ណ្ណរបស់ ប្រាក់កម្ចី	-	(៣.៣០៩.៣២៦)	(២៤.៥៨០.៤៥១)	(២២.៣៣២.៨៦៩)
- ចំណាយការប្រាក់ដែលបានធ្វើមូល ធនកម្មលើទ្រព្យសកម្មមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់	៣១៧.៥៧៥	៣.៤៤១.៣៥៤	៤.៩៧៨.០១៦	១១.៦៥០.៨៣២
	<u>(៤.៥៣២.៤៨៨)</u>	<u>(៤.១៧៩.០០៦)</u>	<u>(៣៨.០០១.៤៧៦)</u>	<u>(២៥.៨៦០.៥៩៧)</u>
	<u>១៤.២៧៣.៤៤៨</u>	<u>៨.៣៣៦.០៥៩</u>	<u>១៩.១៦៧.៩១១</u>	<u>១៣.១៧៧.៩៩៤</u>

- (ក) ចំណូលការប្រាក់ គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗ ដែលធ្វើនៅក្នុងធនាគារ
ក្នុងស្រុកក្នុងការិយបរិច្ឆេទ។
- (ខ) ចំណាយការប្រាក់ គឺជាការប្រាក់លើប្រាក់កម្ចីពី AFD និងប្រាក់កម្ចីបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ដែលទទួលបានការឧបត្ថម្ភតាមរយៈកម្ចីដែលទទួលបានពី ADB EIB និង JICA។

១៤. ចំណាយពន្ធលើប្រាក់ចំណេញ

ផ្អែកលើច្បាប់ស្តីពីសារពើពន្ធរបស់ព្រះរាជាណាចក្រកម្ពុជា រ.ទ.ស.ភ មានកាតព្វកិច្ចក្នុងការបង់ពន្ធលើ
ប្រាក់ចំណេញក្នុងអត្រា ២០% (២០២៣៖ ២០%) លើប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមាក្នុងអត្រា ១%
(២០២៣៖ ១%) នៃចំណូលសរុប មួយណាមានតម្លៃច្រើនជាង។ វាតំណាងឱ្យទឹកប្រាក់អប្បបរមា ដែលត្រូវបង់ជូន
ទៅអាជ្ញាធរពន្ធដារ។ រ.ទ.ស.ភ មានបំណុលពន្ធលើប្រាក់ចំណេញលើសបំណុលពន្ធអប្បបរមា ដូច្នេះ រ.ទ.ស.ភ មិនមាន
កាតព្វកិច្ចបង់ពន្ធអប្បបរមាឡើយ។ ពន្ធដែលត្រូវបង់លុះត្រាតែ រ.ទ.ស.ភ ស្ថិតនៅក្នុងស្ថានភាពខាតបង់ពន្ធ។

១៥. ចំណេញក្នុងមួយភាគហ៊ុន

(ក) ចំណេញក្នុងមួយភាគហ៊ុនជាគោល

ចំណេញក្នុងមួយភាគហ៊ុនជាគោល ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ភាគហ៊ុនិក របស់ រ.ទ.ស.ភ ចែកនឹងចំនួនភាគហ៊ុនមធ្យមមូលដ្ឋានដែលបានបោះផ្សាយក្នុងការិយបរិច្ឆេទ។

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ពីរខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ	
	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៣	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៣
	(កំណត់ឡើងវិញ)		(កំណត់ឡើងវិញ)	
ប្រាក់ចំណេញ/(ខាត)របស់				
ភាគហ៊ុនិក (គិតជាពាន់រៀល)	៨.៩៧៣.៦៨២	(១៨.៧៧១.៤៨០)	៨៥.០៤២.៩១៣	៧២.៦៤៤.០១៨
ចំនួនភាគហ៊ុនមធ្យមមូលដ្ឋាន	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២
ចំណេញ/(ខាត)ក្នុងមួយភាគហ៊ុនជា មូលដ្ឋាន (គិតជាពាន់រៀល)	១០៣,១៨	(២១៥,៨៣)	៩៧៧,៨១	៨៣៥,២៥

(ខ) ចំណេញក្នុងមួយភាគហ៊ុនថយចុះ

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតា ដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។

គិតត្រឹមដំណាច់ការិយបរិច្ឆេទនេះ រ.ទ.ស.ភ មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជា ភាគហ៊ុនធម្មតានោះទេ។ ដូចនេះចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយ ភាគហ៊ុនជាមូលដ្ឋាន។

១៦. ប្រតិបត្តិការភាគីពាក់ព័ន្ធ

(ក) រ.ទ.ស.ភ មានប្រតិបត្តិការជាមួយនឹងសម្ព័ន្ធហ្មាតិក្នុងការិយបរិច្ឆេទនេះដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ពីរខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ	
	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៣	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៣
ក្រុមហ៊ុនក្រោមការគ្រប់គ្រងតែមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការប្រាក់ដែលបានបង់លើប្រាក់ កម្ចី	៤.៨៥០.០៦៣	៤.៣១១.០៣៣	១៩.៣៩៩.០៤១	១៥.១៧៨.៥៦០

(ខ) អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗ

អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗសម្រាប់អំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ពីរខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ	
	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៣	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៣
ប្រាក់បៀវត្ស និងការចំណាយផ្សេងៗ	៥៦៧.៦៥៧	៥០៣.៥១១	២.៤៥៨.៤២២	២.៣៩៨.២៩៩

១៧. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

កម្មវត្ថុនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះក៏ដើម្បីកាត់បន្ថយសក្តានុពលនៃផលប៉ះពាល់មិនល្អ ដែលអាចកើតឡើងដោយសារការប្រែប្រួល នៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់កម្មវត្ថុនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រង ហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។ ហេតុនេះគណៈគ្រប់គ្រងបង្កើត គោលការណ៍លម្អិតដូចជាកម្រិតសិទ្ធិ អំណាច ត្រួតពិនិត្យការទទួលខុសត្រូវការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ ដោយអនុលោមតាមកម្មវត្ថុ និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដោយសមភាគីមិនបានបំពេញ កាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានភាគច្រើនពីការលក់ជា ឥណទាន។ តាមគោលការណ៍របស់ រ.ទ.ស.ភ ត្រូវត្រួតពិនិត្យជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ សមភាគី ដើម្បីធានាថា រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានតិចបំផុត។

ហានិភ័យឥណទានដែល រ.ទ.ស.ភ ងាយរងផលប៉ះពាល់គឺ តាមរយៈគណនីអតិថិជនពាណិជ្ជកម្មពី អតិថិជន។ អាយុកាលឥណទានរបស់ រ.ទ.ស.ភ មានរយៈពេលមួយខែ ហើយ រ.ទ.ស.ភ ព្យាយាមធ្វើការ គ្រប់គ្រងយ៉ាងដិតដល់ លើគណនីត្រូវទទួលដែលមិនទាន់ប្រមូល ដើម្បីកាត់បន្ថយហានិភ័យឥណទានឱ្យ ទាបបំផុត។ សមតុល្យដែលហួសកំណត់ត្រូវបានពិនិត្យឡើងវិញយ៉ាងទៀងទាត់ដោយគណៈគ្រប់គ្រង។

(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់

ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់កើតឡើងពីការគ្រប់គ្រងរបស់ រ.ទ.ស.ភ ទៅ លើមូលធនបង្វិល។ វាគឺជាហានិភ័យមួយដែល រ.ទ.ស.ភ នឹងជួបប្រទះផលលំបាកក្នុងការបំពេញនូវ កាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ត្រូវសង។

រ.ទ.ស.ភ គ្រប់គ្រងរយៈកាលកំណត់របស់បំណុលចាស់ៗលំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងភាពមាន ស្រាប់នៃមូលនិធិយ៉ាងសកម្មដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការវិនិយោគ និងហិរញ្ញប្បទាន។ នៅ ក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល រ.ទ.ស.ភ ធ្វើការរក្សានូវកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូល គ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ រ.ទ.ស.ភ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃ ឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ អាចនឹងប្រែប្រួលដោយសារតែការប្រែប្រួលរបស់អត្រាការប្រាក់ទីផ្សារ។

ការប្រឈមរបស់ រ.ទ.ស.ភ ទៅនឹងហានិភ័យអត្រាការប្រាក់ គឺទាក់ទងនឹងកម្ចី។ រ.ទ.ស.ភ គ្រប់គ្រង ហានិភ័យអត្រាការប្រាក់របស់ខ្លួន ដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើបំណុលទីផ្សារ ហើយសំខាន់ជាង នេះទៀត គឺរក្សាដោយប្រុងប្រយ័ត្នឱ្យបាននូវការលាយឡំគ្នានៃកម្ចីដែលមានអត្រាថេរ និងអត្រាអថេរ។ រ.ទ.ស.ភ ពុំបានប្រើប្រាស់ឧបករណ៍និស្សន្ទហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយហានិភ័យរបស់ប្រាក់បំណុលដែលត្រូវ សងនោះទេ។

១៨. ចំណាយជារួមកិច្ចសន្យា

នៅចុងបញ្ចប់នៃត្រីមាសហិរញ្ញវត្ថុបច្ចុប្បន្ននេះ រ.ទ.ស.ភ បានជាប់កិច្ចសន្យាក្នុងការចំណាយមូលធនទៅលើ៖

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល	ធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
ការសាងសង់រោងចក្រផលិតទឹកស្អាត	២៨៣.០៥៧.៨៨១	៣៧.២៤០.១៣៧
សេវាផ្តល់ការប្រឹក្សាយោបល់	២.៦៦៩.៧៩៤	៩.៧៦២.៨៧៧
ការទិញបំពង់ដែកស្វិត បរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	១.០៥៤.១៧៦	២៦.៩៥០.៥៤៦
	<u>២៨៦.៧៨១.៨៥១</u>	<u>៧៣.៩៥៣.៥៦០</u>

១៩. យថាភាពនៃពន្ធ

នៅក្នុងប្រទេសកម្ពុជា បទបញ្ញត្តិស្តីពីពន្ធដារ រួមមានអនុក្រឹត្យ ប្រកាស សារាចរណែនាំ និងសេចក្តីជូនដំណឹងផ្សេងៗ ដែលជាញឹកញយតែងមានការកែតម្រូវតាមរយៈការធ្វើវិសោធនកម្មរបស់អគ្គនាយកដ្ឋានពន្ធដារ និងអាស្រ័យលើការបកស្រាយផ្សេងៗពីគ្នា។ ជាញឹកញាប់ការបកស្រាយអំពីច្បាប់ពន្ធដារមានភាពខុសគ្នាក្នុងចំណោមភាគីពាក់ព័ន្ធ ហើយនេះអាចបណ្តាលឱ្យមានហានិភ័យពន្ធកើនឡើង។ ពន្ធគឺជាកម្មវត្ថុនៃការត្រួតពិនិត្យ និងការស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួនដែលត្រូវបានអនុញ្ញាតដោយច្បាប់ កំណត់ការដាក់ពិន័យធ្ងន់ធ្ងរ ការដាក់ពិន័យ និងបន្ទុកការប្រាក់។ គណៈគ្រប់គ្រងជឿជាក់ថា ខ្លួនបានផ្តល់គ្រប់គ្រាន់សម្រាប់បំណុលពន្ធ ដោយផ្អែកលើការបកស្រាយរបស់បទបញ្ញត្តិនៃពន្ធ។

២០. តួលេខប្រៀបធៀប

តួលេខប្រៀបធៀបមួយចំនួន ត្រូវបានគេធ្វើចំណាត់ថ្នាក់ឡើងវិញដើម្បីឱ្យស្របទៅនឹងការបង្ហាញនៃការិយបរិច្ឆេទ។

	កំណត់ឡើងវិញ ពាន់រៀល	ដូចដែលបាន រាយការណ៍ពីមុន ពាន់រៀល
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ		
បំណុលរយៈពេលវែង		
កម្ចី	១.២៩៦.៤៦៤.៩៥៦	១.២៩៦.៩២៤.៦៨៤
បំណុលរយៈពេលខ្លី		
កម្ចី	២៤.១៣៧.១២៩	២៣.៦៧៧.៤០១
របាយការណ៍លំហូរសាច់ប្រាក់		
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ	(៩៤.៧៤៦.៣៩២)	(៨២.៦៥៦.៣០២)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ	<u>(២៥១.៣៤៩.៥៨០)</u>	<u>(២៦៥.៩៦៨.៥៤២)</u>

២១. និយ័តកម្មក្នុងការិយបរិច្ឆេទមុន

តួរលេខប្រៀបធៀបមួយចំនួននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានត្រូវកំណត់ឡើងវិញដោយសារតែការកែតម្រូវកំហុស។ ផលប៉ះពាល់មានដូច ខាងក្រោម៖

(ក) ការផ្ទៀងផ្ទាត់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣

	ដូចដែលបាន		
	រាយការណ៍ពីមុន	ការធ្វើនិយ័តកម្មឆ្នាំមុន	កំណត់ឡើងវិញ
	ពាន់រៀល	ពាន់រៀល	ពាន់រៀល
គណនីអតិថិជនពាណិជ្ជកម្ម និងគណនី			
ត្រូវទទួលផ្សេងៗ	៣២.៧០៧.៤១៦	(៤.៤៤២.៤៧៦)	២៨.២៦៤.៩៤០
កិច្ចសន្យាទ្រព្យសកម្ម	៩២.៧៦៨.៣៧៤	(៦០.៧២៧.១២៣)	៣២.០៤១.២៥១
សមតុល្យសាច់ប្រាក់ និងធនាគារ	៥៦.៧១៦.៤៣៩	៤.៤៤២.៤៧៦	៦១.១៥៨.៩១៥
ចំណេញរក្សាទុក	១០៨.១៨៥.៨៦៥	(៥៥.៩៥៦.១១៦)	៥២.២២៩.៧៤៩
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និង			
គណនីត្រូវបង់ផ្សេងៗ - រយៈពេលខ្លី	១៥៤.៦៦១.១៥២	(៤.៧៧១.០០៧)	១៤៩.៨៩០.១៤៥

ខ) ការផ្ទៀងផ្ទាត់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	ដូចដែលបាន		
	រាយការណ៍ពីមុន	ការធ្វើនិយ័តកម្មឆ្នាំមុន	កំណត់ឡើងវិញ
	ពាន់រៀល	ពាន់រៀល	ពាន់រៀល
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	២.៤៩៤.៩៧៩.២៩០	(៤៧៧.៥៧៦)	២.៤៩៤.៥០១.៧១៤
គណនីអតិថិជនពាណិជ្ជកម្ម និងគណនី			
ត្រូវទទួលផ្សេងៗ	២៧.៩៨០.២៣៦	(១០.៣១៦.១៤០)	១៧.៦៦៤.០៩៦
កិច្ចសន្យាទ្រព្យសកម្ម	១៥៥.៥០១.២៥៥	(១១៦.៨៧២.៧៧៨)	៣៨.៦២៨.៤៧៧
សមតុល្យសាច់ប្រាក់ និងធនាគារ	១៦.១១៧.២២២	៦.៩៧១.៣៤៨	២៣.០៨៨.៥៧០
ទុនបម្រុង	៦៤៧.១៤៨.៧៨២	(៥៥.៩៥៦.១១៦)	៥៩១.១៩២.៦៦៦
ចំណេញរក្សាទុក	១២៦.៦០៩.៥៨២	(៥៣.៩៦៥.៥៦៤)	៧២.៦៤៤.០១៨
បំណុលពន្ធពន្យារ	៨១.៩៤៦.៨៥៨	១០.០៤៧.៤៦៣	៩១.៩៩៤.៣២១
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និង			
គណនីត្រូវបង់ផ្សេងៗ	១៧៩.៩៤៤.៦២១	(១០.២០០.៩៨១)	១៦៩.៧៤៣.៦៤០
បំណុលពន្ធចរន្ត	២០.៧២៨.៦៧២	(១០.៦១៩.៩៤៨)	១០.១០៨.៧២៤

២១. និយ័តកម្មត្រួតពិនិត្យបរិច្ឆេទមុន (ត)

តួលេខប្រៀបធៀបមួយចំនួននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានត្រូវកំណត់ឡើងវិញដោយសារតែការកែតម្រូវកំហុស។ ផលប៉ះពាល់មានដូចខាងក្រោម៖ (ត)

(ត) ការផ្ទៀងផ្ទាត់របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបង្រួញសម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែ បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	ដូចដែលបាន		
	រាយការណ៍ពីមុន	ការធ្វើនិយ័តកម្មឆ្នាំមុន	កំណត់ឡើងវិញ
	ពាន់រៀល	ពាន់រៀល	ពាន់រៀល
ចំណូលពីការលក់	៣៤៩.៦៤០.០៧៣	(៥២.២២៣.៩៣២)	២៩៧.៤១៦.១៤១
កម្រៃពីការសាងសង់	១៦.៦៦៥.៦១៧	(១.៨១១.០៧៨)	១៤.៨៥៤.៥៣៩
ចំណេញពីការបកប្រែរូបិយប័ណ្ណបរទេស			
- សុទ្ធ	៤.១១១.០៣៩	(៤.១១១.០៣៩)	-
ចំណូលផ្សេងៗ	២១.៦៣៧.៦៣៦	(៤៩៩.៤៨៦)	២១.១៣៨.១៥០
ចំណាយប្រតិបត្តិការផ្សេងៗ	(១៥.១៥៥.៤៣៦)	(៣.៥៥៤)	(១៥.១៥៨.៩៩០)
ខាតពីការបកប្រែរូបិយប័ណ្ណបរទេស -			
សុទ្ធ	-	(៥.៨៥៦.៩១៩)	(៥.៨៥៦.៩១៩)
ចំណូលហិរញ្ញវត្ថុ	៦.៧៣៧.៧៦៦	៣២.៣០០.៨២៥	៣៩.០៣៨.៥៩១
ចំណាយហិរញ្ញវត្ថុ	(៣.៥២៧.៧៣០)	(២២.៣៣២.៨៦៧)	(២៥.៨០៥.៩៩៧)
ចំណាយពន្ធ	(២៦.៨៦២.៩៦១)	៥៧២.៤៨៦	(២៦.២៩០.៤៧៥)

២២. ព្រឹត្តិការណ៍សំខាន់ៗអំឡុងកាលបរិច្ឆេទរាយការណ៍

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ រ.ទ.ស.ភ និង ក្រុមហ៊ុន VINCI Construction Grands Projects បានចុះកិច្ចព្រមព្រៀងលើការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងដំណាក់កាលទី៣ ដែលមានសមត្ថភាពផលិតទឹកបាន១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ កិច្ចសន្យាសាងសង់នេះមានទឹកប្រាក់ចំនួន ១០៣លានដុល្លារអាមេរិក ដែលបានបង់ប្រាក់កម្ចីហិរញ្ញប្បទានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្តល់មូលនិធិដោយដៃគូអភិវឌ្ឍន៍បារាំងចំនួន ៦១លានដុល្លារអាមេរិក និងមូលធនរបស់ រ.ទ.ស.ភ ចំនួន ៤២លានដុល្លារអាមេរិក។ ការសាងសង់បានចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២៤ និងបញ្ចប់នៅត្រីមាសទី៣ ឆ្នាំ២០២៧ ។

